

ការប្រើប្រាស់ឧបករណ៍ជំនួយដកដង្ហើមដើម្បីកាត់ COVID-19 ក្នុងអំឡុងពេលមានការខ្វះខាតបុគ្គលិកថែទាំសុខភាព

ការប្រុងប្រយ័ត្ន៖ និយោជកដែលមាននិយោជិតធ្វើការនៅក្នុងមន្ទីរពេទ្យ គ្លីនិក កន្លែងថែទាំរយៈពេលវែង ឬមជ្ឈមណ្ឌលថែទាំសុខភាពផ្សេងទៀត

ការកើនឡើងហានិភ័យសម្រាប់ COVID-19

ដោយសារតែមានការខ្វះខាតបុគ្គលិកដែលបម្រើការនៅក្នុងមណ្ឌលថែទាំសុខភាព ដូច្នេះនិយោជិតដែលឆ្លង COVID-19 កំពុងចូលធ្វើការវិញ ខណៈពេលដែលនៅតែអាចចម្លងមេរោគបាន។ ទង្វើបែបនេះនាំឱ្យហានិភ័យនៃការចម្លង COVID-19 កើនឡើង។

លក្ខខណ្ឌតម្រូវ និងអនុសាសន៍ពាក់ព័ន្ធនឹងឧបករណ៍ជំនួយដកដង្ហើម

ផ្នែកសុវត្ថិភាព និងសុខភាពការងារ (Division of Occupational Safety and Health, DOSH) របស់ L&I (ផ្នែកការងារ និងឧស្សាហកម្ម) តម្រូវឱ្យនិយោជិតដែលចូលក្នុងបន្ទប់អ្នកជំងឺ ហើយមានការសង្ស័យ ឬត្រូវបានបញ្ជាក់ថាមាន COVID-19 ប្រើប្រាស់នូវឧបករណ៍ជំនួយដកដង្ហើមដែលបានឆ្លងកាត់ការធ្វើតេស្តសាកល្បង។

DOSH ណែនាំ ប៉ុន្តែមិនតម្រូវឱ្យនិយោជិតធ្វើការនៅជិតមិត្តរួមការងារដែលមានការសង្ស័យ ឬត្រូវបានបញ្ជាក់ថាមាន COVID-19 ប្រើប្រាស់នូវឧបករណ៍ជំនួយដកដង្ហើមដែលបានឆ្លងកាត់ការធ្វើតេស្តសាកល្បងនោះទេ។

កម្មវិធីឧបករណ៍ជំនួយដកដង្ហើមពេញលេញ រួមទាំងការធ្វើតេស្តសាកល្បង គឺមានភាពចាំបាច់នៅពេលដែលនិយោជិតតម្រូវឱ្យនិយោជិតប្រើប្រាស់ឧបករណ៍ជំនួយដកដង្ហើម ជាឧបករណ៍សម្រាប់ការពារខ្លួន (personal protective equipment, PPE) — មិនថា DOSH ទាមទារឱ្យមានការប្រើប្រាស់បែបនេះ ឬអត់នោះទេ។

ឧបករណ៍ជំនួយដកដង្ហើម — ជម្រើសផ្សេងទៀតដែលមានសុវត្ថិភាពបំផុត


ឧបករណ៍ជំនួយដកដង្ហើមត្រូវបានធ្វើតេស្តសាកល្បង និងឆ្លងកាត់បទប្បញ្ញត្តិដើម្បីធានាបាននូវការការពារមិត្តខ្ពស់ដែលអាចជឿទុកចិត្តបានទៅដល់អ្នកពាក់ — ខ្ពស់ជាងម៉ាស (ឧ. ប្រភេទម៉ាសសម្រាប់ការរកកាត់ ឬវេជ្ជសាស្ត្រ) និងរបាំងមុខផ្សេងៗជាដើម។ លើសពីនេះទៀត៖

- ការសិក្សាស្រាវជ្រាវបានបង្ហាញថាម៉ាសប្រភេទ N95s មានប្រសិទ្ធភាពល្អយ៉ាងហោចណាស់ក៏ដូចគ្នាទៅនឹងប្រភេទម៉ាសសម្រាប់ការរកកាត់ក្នុងការប្រើប្រាស់ជាការគ្រប់គ្រងប្រភព ទោះបីជាមានសន្ទុះដង្ហើមចេញក៏ដោយ*។
- ឧបករណ៍ជំនួយដកដង្ហើមផ្តល់នូវការការពារពេញលេញនៅបរិវេណជុំវិញមាត់ និងច្រមុះរបស់អ្នកពាក់ បើប្រៀបធៀបជាមួយនឹងម៉ាសធម្មតា ឬម៉ាសប្រភេទក្រណាត់ផ្សេងទៀត។ ការការពារគ្រប់គ្រាន់អាចត្រូវបានផ្ទៀងផ្ទាត់តាមរយៈការធ្វើតេស្តសាកល្បងលើឧបករណ៍ជំនួយដកដង្ហើម នេះជាអ្វីដែលម៉ាសធម្មតាមិនអាចធ្វើបាន។
- ម៉ាសសម្រាប់ការរកកាត់ប្រភេទ N95 (ដោយមានការយល់ព្រមពី រដ្ឋបាលចំណីអាហារ និងឱសថ [Food and Drug Administration, FDA] អាចរកបានជាការគ្រប់គ្រងប្រភព ឬជា PPE សម្រាប់កិច្ចការណាមួយដែលមានការចង្អុលបង្ហាញថាត្រូវការការការពារពីការជ្រាបទឹក។

ការប្រើប្រាស់ដោយស្ម័គ្រចិត្ត

នៅពេលដែលនិយោជកកំណត់ថាមិនតម្រូវឱ្យប្រើប្រាស់ឧបករណ៍ជំនួយដកដង្ហើម ប៉ុន្តែនិយោជិតចង់ពាក់ លក្ខខណ្ឌតម្រូវសម្រាប់ការប្រើប្រាស់ដោយស្ម័គ្រចិត្តនឹងត្រូវបានអនុវត្ត។ និយោជកត្រូវតែសម្របសម្រួលការប្រើប្រាស់ឧបករណ៍ការពារ ឬឧបករណ៍ដោយស្ម័គ្រចិត្តរបស់និយោជិតខ្លួន ដោយយោងទៅតាម លេខកូដប្រចាំរដ្ឋ Washington [Washington Administration Code, WAC] 296-62-601 តាមរយៈ WAC 296-62-60103។ www.Lni.wa.gov/safety-health/safety-rules/chapter-pdfs/WAC296-62.pdf#WAC_296_62_601

* សូមមើលការបោះពុម្ពរបស់ វិទ្យាស្ថានជាតិសម្រាប់សុវត្ថិភាព និងសុខភាពការងារ [National Institute for Occupational Safety & Health, NIOSH] លេខ 2021-107 នៅលើគេហទំព័រ www.cdc.gov/niosh/docs/2021-107។ ដូចគ្នាផងដែរ ឧបករណ៍ជំនួយដកដង្ហើមដែលមានសន្ទុះដង្ហើមចេញ មិនត្រូវបានប្រើប្រាស់នៅតាមគ្លីនិកដែលទាមទារឱ្យមានការការពារមេរោគនោះទេ។



ការធ្វើតេស្តសាកល្បងមិនត្រូវបានទាមទារសម្រាប់
ការប្រើប្រាស់ដោយស្ម័គ្រចិត្តនោះទេ ប៉ុន្តែត្រូវបាន
ណែនាំដើម្បីបង្កើនប្រសិទ្ធភាពនៃការការពារ។

ឧបករណ៍ជំនួយដកដង្ហើមជាការគ្រប់គ្រងប្រភព

នៅពេលនិយោជកធ្វើការសម្រេចថានិយោជិតណាម្នាក់ (ឧ.
និយោជិតដែលអាចនឹងឆ្លង COVID-19) ត្រូវតែប្រើប្រាស់
ម៉ាសប្រភេទ N95 ឬឧបករណ៍ជំនួយដកដង្ហើមផ្សេងទៀត
សម្រាប់ជាការគ្រប់គ្រងប្រភព (ឧ. ពាក់ដើម្បីការពារ
អ្នកដទៃ) លក្ខខណ្ឌទាំងអស់ខាងក្រោមត្រូវបានអនុវត្ត៖

- និយោជកអាចពិចារណាការប្រើប្រាស់ជាការស្ម័គ្រចិត្ត
ក្រោមជំពូក 296-842 WAC វិធានស្តីពីឧបករណ៍
ជំនួយដកដង្ហើម ។ <https://app.leg.wa.gov/wac/default.aspx?cite=296-842>
- កម្មវិធីកាត់បន្ថយជំនួយដង្ហើមត្រូវបានទាមទារ (ឧ.
សម្រាប់ការប្រើប្រាស់ម៉ាសប្រភេទ N95 ករណីនេះ
ត្រូវបានកំណត់ចំពោះការផ្តល់ជូននូវច្បាប់ចម្លងនៃ
តារាងទី 2 នៃវិធានស្តីពីឧបករណ៍ជំនួយដកដង្ហើម)
ហើយនិយោជកត្រូវតែធានាថាការប្រើប្រាស់មិនបង្ក
គ្រោះថ្នាក់ដល់សុខភាព ឬសុវត្ថិភាពឡើយ។
- និយោជកត្រូវតែចងក្រងឯកសារថា ឧបករណ៍ជំនួយ
ដកដង្ហើមត្រូវបានប្រើប្រាស់សម្រាប់តែការគ្រប់គ្រង
ប្រភពតែប៉ុណ្ណោះ (ប្រសិនបើឧបករណ៍ជំនួយដកដង្ហើម
មិនត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បង)។
- ការធ្វើតេស្តសាកល្បងត្រូវបានលើកទឹកចិត្ត ប៉ុន្តែ
មិនមែនជាលក្ខខណ្ឌតម្រូវនោះទេ។

ស្វែងរកជំនួយពី L&I

គេហទំព័រសុវត្ថិភាពពាក់ព័ន្ធនឹង COVID-19 របស់ L&I
www.Lni.wa.gov/COVIDSafety

សូមទាក់ទង L&I

អ៊ីមែល EyeOnSafety@Lni.wa.gov ឬ
ទាក់ទៅកាន់លេខ 1-800-423-7233។

កម្មវិធីពិគ្រោះយោបល់

L&I ផ្តល់ការប្រឹក្សា ការបណ្តុះបណ្តាល និងផ្តល់ជំនួយ
ផ្នែកបច្ចេកទេសដោយមិនគិតថ្លៃទៅដល់និយោជក
គ្រប់រូប។ ទទួលបានព័ត៌មានបន្ថែម និងធ្វើការណាត់ជួប
សម្រាប់ការប្រឹក្សាសម្ងាត់ដោយឥតគិតថ្លៃនៅលើគេហទំព័រ
www.Lni.wa.gov/SafetyConsultants។

ការជូនដំណឹងនេះមានគោលបំណងក្នុងការនាំយកការយល់ដឹងអំពីគ្រោះថ្នាក់ផ្នែកសុវត្ថិភាព និងសុខភាពដែលអាចកើតមានឡើងនៅកន្លែងធ្វើការ។ វា មិនមែនជា
វិធាននោះទេ ហើយក៏មិនបង្កើតជាភាគព្រឹត្តិការណ៍ផ្លូវច្បាប់ផ្ទាល់ខ្លួនឡើយ។ L&I ណែនាំនិយោជក និងបុគ្គលិកឱ្យពិនិត្យមើលវិធានស្តីពីសុវត្ថិភាព និងសុខភាពដើម្បីឱ្យដឹងពី
លក្ខខណ្ឌតម្រូវជាក់លាក់ណាមួយនៅលើគេហទំព័រ www.Lni.wa.gov/SafetyRules។